



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងពេទ្យ និង បច្ចេកវិទ្យា

លេខ..កន្លែង.....សហ.....

ក្រសួង

ស្ថិតិ

ពន្លានីមីជំណាញច្បាប់បាន

ឧបតាមអនុញ្ញាត

ដើម្បីបង្កើតក្រសួងពេទ្យ និង បច្ចេកវិទ្យា

- បានយើង្ហាមអនុញ្ញាតនៃព្រះរាជាណាចក្រកម្ពុជា
- បានយើង្ហាមព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៤ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំរាជក្រឹត្យកិច្ចការសេដ្ឋកិច្ចនិងការប្រព័ន្ធឌីជីថល
- បានយើង្ហាមព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/០៩២ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំនិងការប្រព័ន្ធឌីជីថល
- បានយើង្ហាមព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/០៩៣ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងពេទ្យ និងបច្ចេកវិទ្យា
- បានយើង្ហាមព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/០៩៤ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងពេទ្យ និងបច្ចេកវិទ្យាដែលមានគម្រោងបន្ទាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨
- បានយើង្ហាមព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/០៩៥ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងពេទ្យ និងបច្ចេកវិទ្យាដែលមានគម្រោងបន្ទាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨
- បានយើង្ហាមព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/០៩៦ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងពេទ្យ និងបច្ចេកវិទ្យាដែលមានគម្រោងបន្ទាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨
- បានយើង្ហាមព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/០៩៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងពេទ្យ និងបច្ចេកវិទ្យាដែលមានគម្រោងបន្ទាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨
- យោងតាមព្រមរការចំណាំបស់ក្រសួងពេទ្យ និងបច្ចេកវិទ្យាដែលមានគម្រោងបន្ទាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨

សិក្សាបន្ទូល

ପ୍ରକଳ୍ପ ନାମ : ଶ୍ରୀମତୀ ପାତ୍ରମଣେଶ୍ୱର

ប្រកាសនេះ មានគោលបំណងដាក់អនុវត្តពន្លឺលើចិត្តណាមួលផនិតនៅប្រជាពលរដ្ឋបានដោយអ្នកជាប់ពន្លឺ ស្របតាមមាត្រា ៧ ចី (មួយ) នៃច្បាប់ស្តីពីសារពីពន្លឺ។

ପ୍ରକଳ୍ପ ଟ.~ ଜ୍ଞାନଭାବୀ

ប្រកាសនេះ មានគោលដៅសាក់ចេញផ្លូវរិតនាមទិន្នន័យតិវិធីត្រួតពិនិត្យប្រជុំប្រជាធិបតេយ្យប្រមូលពន្លឹមឱ្យបានប្រមូលដន្ត ដែលសម្រេចបានដោយអ្នកជាប់ពន្លឹមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ବ୍ୟାକ୍ସନ ୩.~ ତିଣାହତିଛାଇ

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្លដែលទទួលបានចំណោមលើជន។

ପ୍ରକାଶ ପିଲାଇଟ୍

## សមាប់គោលដៅនៃប្រកាសនេះ:

៩- ពាក្យ “អូកជាប់ពន្លឹង” សំដោផល អូកជាប់ពន្លឹងនិភាសនជន បុអូកជាប់ពន្លឹងនិភាសនជន ដែលបានលក់បុញ្ញលម្អិត និងបានរាយការណ៍ដែលបានលក់បុញ្ញលម្អិត និងបានរាយការណ៍

២- ពាក្យ “អ្នកជាប់ពន្លឹមរាសនជន” សំដោដល់ រូបវត្ថុគុណិតណាម្ចាត់ដែលមានលក្ខណនភីចិត្តយចាប់ពីមួយឡើង ឡើងដែលមានលក្ខណនភីចិត្តយទាំងបីដែលខាងក្រោម៖

ក- មាននិភ័សនដ្ឋាននៅក្នុងរាជធានីណាមួយដែលជាកម្មសិទ្ធិបុណ្យល ប្រភពិសន្តា ដូច បន្ទប់ដីល អនេយវិធានៗ។ មេដោយនិរាល់ចន ហើយអេណីយនត្រឡប់នៅក្នុងគេលាក់នៅបាបាន់កប់

๒- មានក្រឹងស្នើកំណើដាក់លើការបង្ហាញពីក្នុងព្រះរាជាណាចក្រកម្ពុជា តាមឱ្យបភាពជាក់ស្តីដឹងនៃការស្នើកំណើ  
ដោយផ្ទើកទៅលើកត្តាសាស្ត្រ ដូចជា មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់របវត្ថុគុណ រយៈពេលស្នើកំណើ ឬវិត  
នៃការស្នើកំណើ ឯក្រឹងដែលត្រួររបស់របវត្ថុគុណនៅក្នុងការបង្ហាញពីក្នុងព្រះរាជាណាចក្រកម្ពុជា

៥- មានវិនិច្ឆ័យថា ក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២៤ ក្នុងមួយលើកប្រើប្រាស់ ក្នុងរយៈពេល ១២ខែ ឬ ៣ឆ្នាំ ដែលបានបញ្ចប់ក្នុងនាមជាប់ពន្លឹមចរណ៍។ ក្នុងការកំណត់ចំណូនថ្វីល្អក៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា វគ្គមានកងចំណោកណាមួយនៃថ្វីទាំងបីចំណូន ១ថ្វីពេញ។

၃- တက္က "မှားပြန်ခိုက်ဆန်နေ" သို့ပြောရခြင်းကိုလိုက်စီးပွားရေးမှာ ဖော်ပြန်ခိုက်ဆန်နေ။

៤. ពាក្យ “មូលដំន៓” សំដេអែល អមបាលន្រោះ កតិសន្តា ន្រោះវិនិយោគ កែវិញ្ញាបណ្ឌ កម្មសិទ្ធិបណ្ឌ រិយវត្ថុនៃសាស្ត្រ សម្រាប់គោលដៅនៃកម្រិតខ្ពស់នេះ ពាក្យ។

- ក- អមលនទ្រព្យ សំដោអល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង្គប់នឹងដីនេះ ស្របតាមបញ្ជាផ្ទុកីតិយុទ្ធបន្ទាន់  
ស្តីពីពន្លឺរើបីអមលនទ្រព្យ
- ខ- កតិសន្យា សំដោអល់ ប្រពិបត្តិការដែលកតិបតិចុះកិច្ចប្រមុជ្រួចដាមួយកតិក៖ ក្នុងនោះកតិក៖ត្រូវបាន  
ផ្តល់សិទ្ធិខ្សែកាន់ការបំទិនប័ណ្ណប្រជាស់អមលនទ្រព្យក្នុងរយៈពេលមួយដោយការបង់ថ្វីលួយលាមត្រា បុតាម  
តម្លៃសមមួល។ កតិសន្យាមបញ្ចូលទាំងកតិសន្យាបន្ទុផែងដែរ ក្រោមនៃកតិកតិសន្យាបិរញ្ញាក្នុងនោះត្រូវបានរក្សា  
និងកតិសន្យាតិសេសដែលមានចែងក្នុងច្បាប់ស្តីពីកតិសន្យាតិសេស
- គ- ទ្រព្យវិនិយោត សំដោអល់ ភាគហិន សញ្ញាប់ណ្ហ និងមួលប្រព័ន្ធដែលបានផ្សាយដោយសហគ្រាល់ការងារ  
យ- ក្រឹមឈ្មោះអាជីវកម្ម សំដោអល់អាជ្ញាប់ណ្ហ បញ្ញីឈ្មោះអតិថិជន និងយិហោ
- ឃ- កម្មសិទ្ធិបញ្ញា រួមមាន តុកកម្ម ស្ថាដែអក្សរសាស្ត្រនិងសិល្បៈ និមិត្តនោះ រូបភាពនិងតំន្ម ដែលត្រូវ  
បានប្រើប្រាស់ក្នុងគោលដៅពាណិជ្ជកម្ម
- ឃ- រូបិយវត្ថុបនេស សំដោអល់រូបិយប់ណ្ហក្រោមពីប្រាក់រៀល។
- ៥- តារក “ចំណោះមួលធម៌” សំដោអល់ ប្រាក់ចំណោះមួលជាប់ពន្ល់ដែលបានពីការយកចំណោះមួលពីការលក់បុរាណ  
មួលធម៌ ដែលការកាត់កងចំណាយដែលអនុញ្ញាត។

#### ច្បាស់ ៥.២ នគរបៅកដំឡើងទទួល

- ១- ពន្លឺបើចំណោះមួលធម៌ ត្រូវបានបើកលើដំឡោះការលក់បុរាណ។
- ២- ទ្រព្យដែលជាកម្មសិទ្ធិបន់ស្ថាប់នរោង។
- ៣- ទ្រព្យដែលជាកម្មសិទ្ធិបន់បេសកកម្មទូទិន្នក្នុងសុលបរនេស អង្គការអន្តរជាតិបុរីក្នុកកំងារសហប្រព័ន្ធបត្តិការ  
បច្ចេកទេសនៃផ្នោតកិច្ចបានដោយ។
- ៤- និភ័យនិងជាតិការបែងចែកដែលបានការបែងចែកបំពន្ល់ ដែលបានការបែងចែកបំពន្ល់ក្នុងការបែងចែកបំពន្ល់ (៥) ឆ្នាំមួន  
ពេលលក់បុរាណ។ ក្នុងការបែងចែកបំពន្ល់មាននិភ័យនិងជាតិការបែងចែកបំពន្ល់និងសហបំពន្ល់មាននិភ័យនិងជាតិការ  
ដោយក្នុងការបែងចែកបំពន្ល់ដែលបានបែងចែកជាផ្លូវការបែងចែកបំពន្ល់ដែលបានបែងចែកជាផ្លូវការបែងចែកបំពន្ល់។
- ៥- អមលនទ្រព្យក្នុងរឿងបញ្ជាផ្ទាតិសុចមានចែងក្នុងបន្ទាន់បន្ទាន់ស្តីពីពន្លឺប្រជាប់ប្រាំ ក្រោមនៃការបែងចែកបំពន្ល់ក្នុងបន្ទាន់  
សិទ្ធិការបែងចែកបំពន្ល់ទ្រព្យរាជបង្គបង្គិតនិងបង្គបង្គិត រាជប៊ិតុក- មាសយក្សិតិនិងក្នុងប្រសារ និងរាជយោបាយ-  
ក្រុកនិងចំណោះសារ។
- ៦- ទ្រព្យដែលត្រូវបានលក់បុរាណដើម្បីប្រើប្រាស់ដែលបានបែងចែកជាផ្លូវការបែងចែកបំពន្ល់ដែលបានបែងចែកជាផ្លូវការបែងចែកបំពន្ល់។

#### ច្បាស់ ៥.៣ ពេលវេលានគ្រប់នគរបៅក

- ១- សម្រាប់គោលដៅនៃប្រកាសនេះ អ្នកជាប់ពន្ល់សម្រេចបានចំណោះមួលធម៌ នៅពេលដែលបានបែងចែកបំពន្ល់។
- ២- លក់បុរាណ ឬបង្កើតឱ្យមានសិទ្ធិត្រូវបែងចែកលើទ្រព្យ ឬ
- ៣- ឬ៖បញ្ជីសម្រាប់ការដោរកម្មសិទ្ធិបុរីសិទ្ធិការបែងចែកបំពន្ល់ទ្រព្យនៅអាជ្ញាប់មេខានសមត្ថកិច្ច ឬ
- ៤- ពេលសម្រេចដោរកម្មសិទ្ធិបុរីសិទ្ធិការបែងចែកបំពន្ល់ទ្រព្យដោយសាលក្រោម ឬសាលដីកាស្ថាពរបស់ក្នុលាការ។

ចំណាយដែលអាចអនុញ្ញាតឱ្យការតែកងារទាំង ព្រមទាំងពេលក្នុងណាមីនិងបិជ្ជមានរបស់រាជរដ្ឋបាល

- ៩- ហេតុការណ៍ដែលបញ្ចាំអំពីការគិតឡើងនូវបន្ទុក ឬចំណាយ ដែលមានកំស្ថាតាងអាជ្ញាតិនិត្យបាន  
១០- លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងនឹងចំណាយ  
១១- មានវិក្សយប្រព័ន្ធបុងកសារកំស្ថាតាងបញ្ចាំអំពីចំនួនខិកប្រាក់ដែលបានចំណាយ។

## ପ୍ରକାଶ ଟେଲିକମ୍ କାନ୍ସଲିଂଗ୍ସ ବିଷୟ

វិធាននៃការកាត់កងចំណាយ ត្រូវបានកំណត់ដូចខាងក្រោមខាងក្រោម

- ១- ចំពោះមូលដ្ឋានអចលនត្រពួរ អ្នកជាប់ពន្លឹងត្រូវបានអនុញ្ញាតឱ្យដ្ឋីសិសិទាមយក្សដែលមិនចាំបាច់  
អចលាច្បាស់ក្រោម-

- ក- វិធាកត់កងចំណាយពាមការកំណត់ទៅត្រូវបានអនុញ្ញាតឱ្យដើរការកត់កងចំណាយ ៩០ ភាពយនៃប្រាក់ចំណាយដែលទទួលបានពីការលក់បួនផ្លូវទ្រព្យ

- ៨- វិធីការតែកងតាមចំណាយជាក់ស្តីអ៊ីនិត្យប្រព័ន្ធឌីជីថល និងការការតែកងចំណាយដែលបានកែតម្រូវដោយក្រសួង

- ២- ចំពោះមូលដ្ឋានដែលមិនអាចបង់ទុកត្រូវបានអនុញ្ញាតឱ្យកាត់កង់ចំណាយ តែតាមរឿងកាត់កងតាមចំណាយជាក់ស្រីដូចមែន។

៣- ក្នុងករណីដែលអ្នកជាប់ពន្លេដ្វើសវិសិទ្ធិភាគតែកងចាមចំណាយជាក់ស្សែង ហើយចំណាយដែលបានកើតឡើងជាក់ស្សែងមានចំនួនប្រើប្រាស់ជាងចំណូលពីការលក់បួរុះទ្រពូ ចំនួនលើសមិទ្ធផ្លាមទុក្ខភាពឱ្យធ្វើការបែងចូលសង ឬយកទៅកាត់កងចោរពីចំណាមួលដន្តនៃទ្រពូដែលខ្លួន

ပြန်လည် အမြတ်ဆင့် ပေါ်ပေါ်လောက်နိုင်သူ

ເដີມຕົກຄາດສາທະນະເລື່ອງເດັກຕະຫຼາດຜົນ ໄສ້ລັກຕື່ອິນິພໄສ້ເມີນໂຮງຖານ ຖຽກກຳຄາກສູງຂາຍການ



- ២- ផ្នែកដំណឹងពាណិជ្ជកម្ម និងបំណាយដែលបានកែតែទីនៅក្នុងពេលវេលាប្រចាំខែ ការងារបានរៀបចំឡើងដោយសារតម្លៃដែលត្រូវបានគេបង់បាន

- ### ក- ចំណាយលើសេវាទិន្នន័យបន្ថែម

- ៣- របាក់ពន្លឹមប្រចាំថ្ងៃដែលបានបង់ទៅក្រោមទិន្នន័យទេរង

- គ- របាក់ពន្លើអចលនទ្រព្យ ឬរបាក់ពន្លើដីដីមិនបានបើក្សាស ដែលបានបង់

- ພ- ຊົມພາຍເລີ່ມກາງຜູ້ຕາລສວັນຍາສືບກະນິຕາລ

- ៥- ចំណាយលើការផ្សេងៗរបស់ក្រុងកម្ម
- ៦- ចំណាយក្នុងដី
- ៧- ចំណាយលើការរាយការណ៍នៃត្រពា
- ៨- ចំណាយលើសការអ្នកបាលចំពោះការវិទ្យាប្រាក់ដើម្បីចូលរួមនៅក្នុងការបង្កើតប្រព័ន្ធដែលបានបង្កើតឡើងនៅក្នុងការបង្កើតប្រព័ន្ធ
- ៩- ចំណាយដែលមិនមែនត្រពា
- ១០- ចំណាយក្នុងការបង្កើតប្រព័ន្ធឌើម្បីការបង្កើតប្រព័ន្ធ

#### **គ្រប់គ្រង ១០.០ អត្ថបទ**

អត្ថបទនេះបានរាយការណ៍នៃត្រពា ២០% ។

#### **គ្រប់គ្រង ១១.០ គារការណ៍នៃត្រពា**

អនុលោមប្រចាំឆ្នាំ ៤ នៃប្រកាសនេះ អ្នកបានបង្កើតប្រព័ន្ធដែលបានអនុញ្ញាតឡើងដើម្បីជើសរើសវិធីគណន៍បានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ

៩- វិធីការកំណត់ការបង្កើតប្រព័ន្ធដែលបានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ

#### **ឧបាទរណ៍ ១១.១**

លោក ៩ បានលក់ផ្ទះមួយលើខែឱ្យលោក ៩ ក្នុងតម្លៃ ៥០០ ០០០ ០០០ រៀល។ លោក ៩ មិនបានរក្សាទុក នូវកសារបំណាយទានាក់ពីនឹងផ្ទះលើខោះ។ ដូចនេះ លោក ៩ អាចបង្កើសយកវិធីការកំណត់ការបង្កើតប្រព័ន្ធដែលបានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ។

ចំណុល់ពីការលក់ប្រព័ន្ធ	= ៥០០ ០០០ ០០០ រៀល
ការកំណត់ការបង្កើតប្រព័ន្ធដែលបានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ	= ៥០% x ៥០០ ០០០ ០០០
	= ២៥០ ០០០ ០០០ រៀល
ចំណាយបានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ	= ៥០០ ០០០ ០០០ - ២៥០ ០០០ ០០០
	= <u>៣៥០ ០០០ ០០០ រៀល</u>

២- វិធីការកំណត់ការបង្កើតប្រព័ន្ធ

#### **ឧបាទរណ៍ ១១.២**

លោក ៩ បានលក់ផ្ទះមួយលើខោះ នៅឱ្យលោក ៩ ក្នុងតម្លៃ ៦០០ ០០០ ០០០ រៀល ដែលបានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ ៤០០ ០០០ រៀល ដោយបានបង្កើតប្រព័ន្ធដែលបានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ ៩៦ ០០០ ០០០ រៀល បានបង្កើតប្រព័ន្ធដែលបានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ ២៤ ០០០ ០០០ រៀល និងបានបង្កើតប្រព័ន្ធដែលបានរាយការណ៍នៃត្រពារបស់ក្នុងការបង្កើតប្រព័ន្ធ ២០ ០០០ ០០០ រៀល។

លោក ៩ បានរក្សាទុកនឹងកសារចំណាយទាត់កំពើនិងការកាន់កាប់ និងកំណត់មុខដែលលើងនៅទៅ ដូចនេះ  
លោក ៩ អាចធ្វើសម្រេចការកំណត់កងកាមចំណាយជាក់ស្អែង ដែលត្រូវបានគណនាចូចាចាងក្រោម។

ចំណាយតីការលក់ប្រាក់ដូចខាងក្រោម = ៦០០ ០០០ ០០០

$$\begin{aligned} \text{ចំណាយជាក់ស្អែងសរុប} &= នូវដីម + \text{ប្រាក់ពន្លឺបានបង់} + \text{ចំណាយក្រោមដី} + \text{ចំណាយកំណត់} \\ &= ៤០០ ០០០ ០០០ + ១៨ ០០០ ០០០ + ២៤ ០០០ ០០០ + ២០ ០០០ ០០០ \\ &= ៤៣៦ ០០០ ០០០ \text{ រៀល} \end{aligned}$$

$$\begin{aligned} \text{ចំណាយមួលជន} &= \text{ចំណាយតីការលក់ប្រាក់ដូចខាងក្រោម} - \text{ចំណាយជាក់ស្អែងសរុប} \\ &= ៦០០ ០០០ ០០០ - ៤៣៦ ០០០ ០០០ \\ &= \underline{\underline{១៦៣ ០០០ ០០០}} \text{ រៀល} \end{aligned}$$

### ប្រចាំខែ ១៧.~ ការគិតបាននូវលើកចំណាយក្នុងប្រភព

ពន្លឺលើចំណាយមួលជន ត្រូវបានគណនាដោយក្រោមចំណាយមួលជន គឺជានិងអត្រាពន្លឺដែលបានចែងក្នុងប្រភព  
៩០ នៃប្រភពនេះ។

#### ឧបាទារណ៍ទី ១៧.១

លោក ៩ ជាអ្នកជាប់ពន្លឺនិភ័សនជន ទទួលបានចំណាយមួលជនពីការលក់ផ្ទះលើងចំនួន ៣៤០ ០០០ ០០០  
រៀល។

$$\begin{aligned} \text{ពន្លឺលើចំណាយមួលជន} &= \text{ចំណាយមួលជន} \times \text{អត្រាធេរ} ២០\% \\ &= ៣៤០ ០០០ ០០០ \times ២០\% \\ &= \underline{\underline{៦៨ ០០០ ០០០}} \text{ រៀល} \end{aligned}$$

#### ឧបាទារណ៍ទី ១៧.២

លោក ១ ជាអ្នកជាប់ពន្លឺអនិភ័សនជន ទទួលបានចំណាយមួលជនពីការលក់ភាគីក្នុងក្រុមហ៊ុននៅ  
ត្រេងដាមបាបក្រកម្ពុជា ចំនួន ៤០០ ០០០ ០០០ រៀល។

$$\begin{aligned} \text{ពន្លឺលើចំណាយមួលជន} &= \text{ចំណាយមួលជន} \times \text{អត្រាធេរ} ២០\% \\ &= ៤០០ ០០០ ០០០ \times ២០\% \\ &= \underline{\underline{៨០ ០០០ ០០០}} \text{ រៀល} \end{aligned}$$

### ប្រចាំខែ ១៨.~ តម្លៃលើកចំណាយក្នុងប្រភពនៅក្នុងប្រាក់ប្រាក់

ក្នុងករណីដែលអ្នកជាប់ពន្លឺនិភ័សនជន ទទួលបានចំណាយមួលជនពីត្រូវបានប្រាក់ប្រាក់ត្រូវបានប្រាក់ប្រាក់  
ច្បាស់បង់ពន្លឺលើចំណាយមួលជនតាមច្បាប់ពន្លឺដារបរទេសូចហើយ ប្រសិនបើប្រាក់ពន្លឺនៅប្រទេស  
នៅក្នុងករណីដែលអ្នកជាប់ពន្លឺដែលគណនាតាមប្រភព ១៨ នៃប្រភពនេះ អ្នកជាប់ពន្លឺត្រូវបង់បែន្ទមតែចំនួន  
លម្អិតប៉ុណ្ណោះ។

ប្រចាំឆ្នាំ និងប្រចាំសប្តាហ៍ និងប្រចាំខែ និងប្រចាំថ្ងៃ និងប្រចាំពេល

អ្នកជាប់ពួន ត្រូវធាក់លិខិតប្រកាសពន្លឹមទម្រង់ដែលកំណត់ថាយករដ្ឋបាលសារពើពន្ល និងបង់ពន្លឹមបើចំណោញមុលផន តមប្រតិបត្តិការនីមួយាដូចនូវរដ្ឋបាលសារពើពន្ល ក្នុងអំឡុងពេលមិនលើសពី ០៣ខែបន្ទាប់ពី សម្រេចបានចំណោញមុលផនសូចមានចែងក្នុងប្រការ នៅព្រះរាជាណាចក្រកម្ពុជា ៦ នៃប្រកាសនេះ។ ចំពោះត្រូវដែលស្ថិតនៅក្រោមពាណិជ្ជកម្ម អ្នកជាប់ពួនត្រូវធាក់លិខិតប្រកាស និងបង់ពន្លឹមនៅអគ្គនាយកដ្ឋានពន្លឹមហារ។ ចំពោះត្រូវដែលស្ថិតនៅតាមបណ្តាញ អ្នកជាប់ពួនត្រូវធាក់លិខិតប្រកាស និងបង់ពន្លឹមនៅសាខាបន្លឹមហារខេត្តដែលត្រូវស្ថិតនៅ។

## ប្រចាំខែ ១៥៖ ~ ឯកសារនៃព្រម

អ្នកជាប់ពន្លេត្រូវដែលរួចកសារពាក់ព័ន្ធ សម្រាប់ការបង់ពន្លេលើចំណោមមូលដ្ឋាន ដូចខាងក្រោម។

- ក- អតិថតបញ្ហាណប័ណ្ណសង្គមភីខ្មែរ ឬសំបុត្របញ្ហាកំណើត ឬលិខិតផ្តុះដែនសម្រាប់ជនបរទេស
- ខ- សេវាដំឡើង ឬសេវាដំឡើង ឬលិខិតបញ្ហាកំណើត
- គ- លិខិតបញ្ហាកំបសអ្នកជាប់ពន្លេ អាជីវការកំណត់និភាសនៃបញ្ហានិយាយបានដើម្បីរបស់ខ្លួន
- ឃ- ប័ណ្ណសម្ងាត់ ឬឱ្យកាន់កាប់ប្រើប្រាស់ដឹង ឬប័ណ្ណសម្ងាត់ ឬឱ្យកាន់កាប់អចលនវគ្គ ឬវិញ្ញាបនបត្រសម្ងាត់ ម្នាស់អចលនវគ្គ ឬវិញ្ញាបនបត្រសម្ងាត់ម្នាស់ចិត្តណែនាំ ដែលទេញដោយរដ្ឋបាលសុវិធាយិ ឬ ឯកសារពាក់ព័ន្ធនិងការកាន់កាប់អចលនទ្រព្យដែលបញ្ហាកំដោយអាជ្ញាចរយំ-សង្គាត់ឡើងទៅ ឬឯកសារបញ្ហាកំការទទួលស្ថាប់របស់ស្ថាប់មានសមត្ថភិបុ
- ឌ- កិច្ចសន្យាទិញ-លក់ទ្រពួយ ឬកិច្ចសន្យាផោះផ្សេងៗណែនាំ
- ឍ- វិកិយបត្រួតតាតប្រាក់ និងវិកិយបត្រចំណាយផ្សេងៗរដ្ឋបាលចំងក្វីប្រការ ៤ នៃប្រកាសនេះ
- ន- ឯកសារដែលទិន្នន័យនិងការលក់បុគ្គលិក

## ប្រភាគ ១៩.~ សិទ្ធិកនងការព្យូទ័រជិត្យ

ផ្នែកបាលសារពើពេទ្យមានសិទ្ធិត្រួតពិនិត្យ ដើម្បីធ្វើការកំណត់ថ្មីរួចរាល់ជាន់គិតភទ និងប្រាក់ពេទ្យត្រូវបានក្នុងករណីដែលអ្នកជាប់ពន្លឺនិងកសារពាក់ពីត្រួតព្រារ។

ପ୍ରକଳ୍ପ ତଥା... ଜୀବନଟିରଙ୍ଗରେ ଏହିପରିମାଣରେ କାହାରେ କାହାରେ କାହାରେ

រាល់ការធ្វើកម្មសិទ្ធិបុសិទ្ធិកាន់កាប់មួលដទមនីនមានលក្ខណៈតិចយុត្តិត្រប់ត្រាន់ទេ គឺករណីដែលមួលដទមនីនមានការបញ្ចូនដើម្បីបង្កើតពេលវេលាដូចខាងក្រោម

ପ୍ରକାଶ ତରେ.. କବାଙ୍ଗପ୍ରକାଶନାଳ୍ପଦ୍ମଚିହ୍ନରେ

ពន្លឺលើចំណោមូលដត ត្រូវបានអនុវត្តលើចំណោមូលដតដែលកែតមានឡើងបានពីថ្ងៃទី០១ ខែកញ្ញា  
ឆ្នាំ២០២០ តម្លៃ។

## ប្រកាស ១៩.~ នោះដូច

អ្នកជាប់ពន្លឹមត្រូវទូលាយនៃនៅសន្តិតាមច្បាប់ស្ថិតិសារកើតឡើងនាមខាងក្រោមឯណីនិងបានរាក់លិខិត  
ប្រកាសនិងបង្កើតលើចំណោមប្រជនតាមលេខកំណត់។

## ប្រកាស ២០.~ គារអនុទ័រប្រកាស

នាយកខេត្តកាលប៊ែង អគ្គលេខាធិការ ប្រធិត្តការដៃឆ្នាំកិច្ចការអគ្គនាយកនៃអគ្គនាយកដែលបានចូលរួម  
ប្រធិត្តការដៃឆ្នាំកិច្ចការអគ្គនាយក និងអគ្គនាយកនៃគ្រប់អគ្គនាយកឆ្នាំ អគ្គជាតិការអគ្គជាតិការឆ្នាំ និង  
ប្រធានអង្គភាពក្រោមគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទូលាយនៅក្នុងអនុវត្តប្រកាសនេះ ឱ្យមានប្រសិទ្ធភាព  
តាមរាជកិច្ចរដ្ឋបាន។

នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០  
នៅក្នុងក្រសួងសេដ្ឋកិច្ចនិងប្រជនតាមខ្លួន និងក្រសួងសេដ្ឋកិច្ចនិងប្រជនតាមខ្លួន

### កំណត់នូវនេះ

- និស្សការគណៈរដ្ឋមន្ត្រី
- ខេត្តកាលប៊ែងអគ្គនាយកនៃខេត្តកាលប៊ែង នាយករដ្ឋមន្ត្រី
- ខេត្តកាលប៊ែងមេដ្ឋាន ឯកឧត្តម លោកជំទាវុបនាយករដ្ឋមន្ត្រី
- លោកសារកាលប៊ែង
- មួយប្រកាស ២០ “មីមីអនុវត្ត”
- រាជកិច្ច
- ឯកសារកាលប៊ែង



ក្រសួងសេដ្ឋកិច្ចនិងប្រជនតាមខ្លួន